



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ ២០២ សហវ. ២០១៧**

**ប្រកាសអនុក្រសួង**  
**ស្តីពី**  
**ការបង្កើតរដ្ឋធម្មនុញ្ញប្រទានសម្រាប់ឆ្នាំ២០១៧**  
**របស់គុណការកំពូល**

**ទេសរដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**ប្រធានគុណការកំពូល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំអង្គការគុណការ
- បានឃើញអនុក្រឹត្យលេខ ២៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានរដ្ឋបាលគុណការកំពូល
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យ សាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ ប្រការ១៧ នៃប្រកាសលេខៈ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតុលាការកំពូល

**សម្រេច**

**ប្រការ១-**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក៦០ (ការទិញ) , ជំពូក៦១ (សេវាកម្ម), ជំពូក៦២ (អត្ថប្រយោជន៍សង្គម) នៅតុលាការកំពូល សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួល ប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ ប្រការ១៧ នៃប្រកាសលេខៈ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធី ចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

**ប្រការ២-**

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទានត្រូវបានកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

**ប្រការ៣-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍។

**ប្រការ៤-**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរចនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានវិភាគ ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅនិងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង តុលាការកំពូល ត្រូវទទួលបន្ទុកអនុវត្តប្រកាស អន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។



គន្លងឧទ្ទកលៈ

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរដ្ឋបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ
- កាលប្បវត្តិ

បណ្ឌិត. អូន ព័ន្ធមុនីរ័ត្ន

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៧



ឱ្យ មុនី

គុណភាពកំពូល និង មហាអយ្យការ  
អមគុណភាពកំពូល

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងឧបសម្ព័ន្ធទ្រទ្រង់ឧបសម្ព័ន្ធគណនីតិ ឆ្នាំ២០១៧  
របស់គុណភាពកំពូល និង មហាអយ្យការ អមគុណភាពកំពូល

| ល.រ<br>សមាសធាតុ | ឈ្មោះសមាសធាតុ                        | ពណ៌តំណាង | ឯកតា: រៀល     |               |               |               |               |           |
|-----------------|--------------------------------------|----------|---------------|---------------|---------------|---------------|---------------|-----------|
|                 |                                      |          | 1             | 2             | 3             | 4 = 2 - 3     | 5 = 3 / 4 ដុំ | 6 = 3 / 2 |
| ៦០              | ការទិញ                               | សរុប     | 3,594,000,000 | 2,635,000,000 | 1,155,700,000 | 2,165,300,000 | 288,925,000   | 43.86%    |
| ៦០០១            | សេវាផ្គត់ផ្គង់ថាមពល                  |          | 2,006,000,000 | 1,449,000,000 | 499,700,000   | 1,233,300,000 | 124,925,000   | 34.49%    |
|                 | សេវាផ្គត់ផ្គង់សំណង់ និងអគ្គិសនី      |          | 149,000,000   | 149,000,000   | 57,000,000    | 92,000,000    | 14,250,000    | 38.26%    |
|                 | សេវាផ្គត់ផ្គង់សំណង់ និងអគ្គិសនី      |          | 16,000,000    | 16,000,000    | 16,000,000    | -             | 4,000,000     | 100.00%   |
|                 | សេវាផ្គត់ផ្គង់សំណង់ និងអគ្គិសនី      |          | 10,000,000    | 10,000,000    | 10,000,000    | -             | 2,500,000     | 100.00%   |
|                 | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 16,000,000    | 16,000,000    | 16,000,000    | -             | 4,000,000     | 100.00%   |
|                 | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 102,000,000   | 102,000,000   | 10,000,000    | 92,000,000    | 2,500,000     | 9.80%     |
|                 | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 5,000,000     | 5,000,000     | 5,000,000     | -             | 1,250,000     | 100.00%   |
| ៦០០២            | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 450,000,000   | 450,000,000   | 152,000,000   | 298,000,000   | 38,000,000    | 33.78%    |
|                 | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 425,000,000   | 425,000,000   | 127,000,000   | 298,000,000   | 31,750,000    | 29.88%    |
|                 | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 10,000,000    | 10,000,000    | 10,000,000    | -             | 2,500,000     | 100.00%   |
|                 | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 15,000,000    | 15,000,000    | 15,000,000    | -             | 3,750,000     | 100.00%   |
| ៦០០៣            | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 31,000,000    | 31,000,000    | 31,000,000    | -             | 7,750,000     | 100.00%   |
|                 | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 16,000,000    | 16,000,000    | 16,000,000    | -             | 4,000,000     | 100.00%   |
|                 | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 15,000,000    | 15,000,000    | 15,000,000    | -             | 3,750,000     | 100.00%   |
| ៦០០៤            | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 58,000,000    | -             | -             | -             | -             | 0.00%     |
|                 | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 58,000,000    | -             | -             | -             | -             | 0.00%     |
| ៦០០៥            | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 1,103,000,000 | 819,000,000   | 259,700,000   | 843,300,000   | 64,925,000    | 31.71%    |
|                 | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 579,000,000   | 579,000,000   | 173,700,000   | 405,300,000   | 43,425,000    | 30.00%    |
|                 | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 220,000,000   | 220,000,000   | 66,000,000    | 154,000,000   | 16,500,000    | 30.00%    |
|                 | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 10,000,000    | 10,000,000    | 10,000,000    | -             | 2,500,000     | 100.00%   |
| ៦០០៥៤           | សេវាផ្គត់ផ្គង់ថាមពលសំណង់ និងអគ្គិសនី |          | 284,000,000   | -             | -             | -             | -             | 0.00%     |

| កូដ<br>គណនី | ឈ្មោះ<br>អនុគណនី                            | ចំណាត់ថ្នាក់ចំណាយ | ប្រាក់បញ្ញើ   |               |             |             |             |         |
|-------------|---------------------------------------------|-------------------|---------------|---------------|-------------|-------------|-------------|---------|
|             |                                             |                   | 1             | 2             | 3           | 4 = 2-3     | 5 = 3/4*100 | 6 = 3/2 |
| ២០០៥        | សំណងការបង់ប្រាក់ និងសំណងការបង់ប្រាក់ផ្សេងៗ  |                   | 10,000,000    | 10,000,000    | 10,000,000  | -           | 2,500,000   | 100.00% |
| ២០០៦        | ថាមពល និង ទឹក                               |                   | 215,000,000   | -             | -           | -           | -           | 0.00%   |
|             | អគ្គិសនី                                    |                   | 200,000,000   | -             | -           | -           | -           | 0.00%   |
|             | ទឹក                                         |                   | 15,000,000    | -             | -           | -           | -           | 0.00%   |
| ២០          | សេវាកម្ម                                    |                   | 1,578,000,000 | 1,176,000,000 | 646,000,000 | 932,000,000 | 161,500,000 | 54.93%  |
| ២០០១        | កិច្ចសន្យាសេវាកម្មសំណង់សេវាផ្សេងៗ           |                   | 15,000,000    | 15,000,000    | 15,000,000  | -           | 3,750,000   | 100.00% |
| ២០០២        | ការផ្តល់សេវាផ្សេងៗ                          |                   | 70,000,000    | -             | -           | -           | -           | 0.00%   |
| ២០០៥        | ការថែទាំ និងជួសជុល                          |                   | 447,000,000   | 447,000,000   | 207,000,000 | 240,000,000 | 51,750,000  | 46.31%  |
|             | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 12,000,000    | 12,000,000    | 12,000,000  | -           | 3,000,000   | 100.00% |
|             | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ និងផ្សេងៗ |                   | 300,000,000   | 300,000,000   | 60,000,000  | 240,000,000 | 15,000,000  | 20.00%  |
|             | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 30,000,000    | 30,000,000    | 30,000,000  | -           | 7,500,000   | 100.00% |
|             | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 25,000,000    | 25,000,000    | 25,000,000  | -           | 6,250,000   | 100.00% |
|             | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 50,000,000    | 50,000,000    | 50,000,000  | -           | 12,500,000  | 100.00% |
| ២០០៧        | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 30,000,000    | 30,000,000    | 30,000,000  | -           | 7,500,000   | 100.00% |
|             | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 140,000,000   | -             | -           | -           | -           | 0.00%   |
| ២០០៧        | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 140,000,000   | -             | -           | -           | -           | 0.00%   |
| ២០០៧        | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 411,000,000   | 411,000,000   | 121,000,000 | 290,000,000 | 30,250,000  | 29.44%  |
|             | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 10,000,000    | 10,000,000    | 10,000,000  | -           | 2,500,000   | 100.00% |
|             | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 200,000,000   | 200,000,000   | 10,000,000  | 190,000,000 | 2,500,000   | 5.00%   |
|             | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 150,000,000   | 150,000,000   | 50,000,000  | 100,000,000 | 12,500,000  | 33.33%  |
|             | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 16,000,000    | 16,000,000    | 16,000,000  | -           | 4,000,000   | 100.00% |
|             | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 35,000,000    | 35,000,000    | 35,000,000  | -           | 8,750,000   | 100.00% |
| ២០០១        | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 20,000,000    | 20,000,000    | 20,000,000  | -           | 5,000,000   | 100.00% |
|             | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 20,000,000    | 20,000,000    | 20,000,000  | -           | 5,000,000   | 100.00% |
| ២០០២        | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 130,000,000   | 130,000,000   | 130,000,000 | -           | 32,500,000  | 100.00% |
|             | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 30,000,000    | 30,000,000    | 30,000,000  | -           | 7,500,000   | 100.00% |
| ២០០២        | ការថែទាំ និងជួសជុលសំណង់សេវាផ្សេងៗ           |                   | 30,000,000    | 30,000,000    | 30,000,000  | -           | 7,500,000   | 100.00% |

| ល.រ | ឈ្មោះ                | ទំហំដីស្រែ  | ផលិតផល      |             |            |   |            |         |
|-----|----------------------|-------------|-------------|-------------|------------|---|------------|---------|
|     |                      |             | ១           | ២           | ៣          | ៤ | ៥          | ៦       |
| ១   | ស្រែចម្ការស្រែចម្ការ | ៧០,០០០,០០០  | ៧០,០០០,០០០  | ៧០,០០០,០០០  | ៧០,០០០,០០០ | - | ១៧,៥០០,០០០ | ១០០,០០% |
| ២   | ស្រែចម្ការស្រែចម្ការ | ២៧០,០០០,០០០ | ១៥០,០០០,០០០ | ១៥០,០០០,០០០ | -          | - | ៣៧,៥០០,០០០ | ០,០០%   |
| ៣   | ស្រែចម្ការស្រែចម្ការ | ១២០,០០០,០០០ | -           | -           | -          | - | -          | ០,០០%   |
| ៤   | ស្រែចម្ការស្រែចម្ការ | ៦០,០០០,០០០  | ៦០,០០០,០០០  | ៦០,០០០,០០០  | -          | - | ១៥,០០០,០០០ | ១០០,០០% |
| ៥   | ស្រែចម្ការស្រែចម្ការ | ៩០,០០០,០០០  | ៩០,០០០,០០០  | ៩០,០០០,០០០  | -          | - | ២២,៥០០,០០០ | ១០០,០០% |
| ៦   | ស្រែចម្ការស្រែចម្ការ | ៧៥,០០០,០០០  | ៣,០០០,០០០   | ៣,០០០,០០០   | -          | - | ៧៥០,០០០    | ១០០,០០% |
| ៧   | ស្រែចម្ការស្រែចម្ការ | ៣,០០០,០០០   | ៣,០០០,០០០   | ៣,០០០,០០០   | -          | - | -          | ០,០០%   |
| ៨   | ស្រែចម្ការស្រែចម្ការ | ៧២,០០០,០០០  | -           | -           | -          | - | -          | ០,០០%   |
| ៩   | ស្រែចម្ការស្រែចម្ការ | ១០,០០០,០០០  | ១០,០០០,០០០  | ១០,០០០,០០០  | -          | - | ២,៥០០,០០០  | ១០០,០០% |
| ១០  | ស្រែចម្ការស្រែចម្ការ | ១០,០០០,០០០  | ១០,០០០,០០០  | ១០,០០០,០០០  | -          | - | ២,៥០០,០០០  | ១០០,០០% |
| ១១  | ស្រែចម្ការស្រែចម្ការ | ១០,០០០,០០០  | ១០,០០០,០០០  | ១០,០០០,០០០  | -          | - | ២,៥០០,០០០  | ១០០,០០% |

បានឃើញ និង ពិនិត្យព្រឹត្តិការណ៍  
ថ្ងៃទី ១១ ខែ ១១ ឆ្នាំ ២០១៧  
អគ្គនាយកដ្ឋានស្រែចម្ការ  
ស្រុកស្រែចម្ការ

បានឃើញ និង ពិនិត្យព្រឹត្តិការណ៍  
ថ្ងៃទី ១៨ ខែ ១១ ឆ្នាំ ២០១៧  
អគ្គនាយកដ្ឋានស្រែចម្ការ  
ស្រុកស្រែចម្ការ

